

# របៀបពិនិត្យចេញនៅលើកម្មវិធីទូរស័ព្ទដៃសម្រាប់ IHSS EVV:


1. ចុចចូល Log in ដោយប្រើឈ្មោះអ្នកប្រើប្រាស់ និងលេខកូដសម្ងាត់ ESP របស់អ្នក។
2. នៅលើអេក្រងសូមស្វាគមន៍! ចុច ការពិនិត្យចេញ ដើម្បីបញ្ចប់ថ្ងៃធ្វើការរបស់អ្នក។
3. នៅលើអេក្រងការពិនិត្យចេញ ជ្រើសរើសអ្នកទទួលជំនួយ ដែលអ្នកកំពុងពិនិត្យចេញ។ ដាក់បញ្ចូលម៉ោងដែលបានធ្វើការ សម្រាប់អ្នកទទួលជំនួយ (តាមការជ្រើសរើស)។ ជ្រើសរើសទីតាំង: ផ្ទះ ឬ សហគមន៍ ដែលអ្នកកំពុងបញ្ចប់ថ្ងៃធ្វើការរបស់អ្នក។ បន្ទាប់មកចុច ការពិនិត្យចេញ។

4. ជ្រើសរើស 'បាទ/ចាស' ដើម្បីបញ្ជាក់ការពិនិត្យចេញសម្រាប់អ្នកទទួលជំនួយដែលបាន បង្ហាញ។

5. សូមអបអរសាទរ! អ្នកបានពិនិត្យដោយជោគជ័យ

នៅលើអេក្រងការបញ្ជាក់ការពិនិត្យចេញ ប្រសិនបើអ្នកកំពុងបញ្ចប់ថ្ងៃធ្វើការរបស់អ្នកសំរាប់អ្នកទទួលជំនួយប្រើប្រាស់ក្នុងពេលវេលាដែលមិនត្រឹមត្រូវ សូមចុច ការពិនិត្យចេញ សំរាប់អ្នកទទួលជំនួយមួយផ្សេងទៀត និង ធ្វើវិបាកទី 3-4 ម្តងទៀត។ បើមិនដូច្នោះទេ សូមត្រឡប់ ទៅទំព័រដើមវិញ។

សំរាប់ជំនួយ សូមទូរស័ព្ទទៅការិយាល័យសេវាផ្នែកកម្មវិធី IHSS តាមលេខ (866) 376-7066 ចាប់ពីថ្ងៃច័ន្ទ ដល់ ថ្ងៃសុក្រ ពីម៉ោង 8 A.M. ដល់ម៉ោង 5 P.M. សំរាប់ព័ត៌មានបន្ថែមអំពីការចុះឈ្មោះបញ្ចូលពេលវេលា សម្រាប់អ្នកផ្តល់សេវា សូមចូលទៅកាន់គេហទំព័រ: [www.cdss.ca.gov/inforesources/ESPhelp](http://www.cdss.ca.gov/inforesources/ESPhelp) ឬ <https://dpss.lacounty.gov/en/senior-and-disabled/ihss/timesheets-verification.html>



## ការត្រួតពិនិត្យផ្ទៀងផ្ទាត់ តាមអេឡិចត្រូនិច (EVV) សម្រាប់កម្មវិធីទូរស័ព្ទដៃ

ចាប់ផ្តើមពីថ្ងៃទី 1 ខែកក្កដា ឆ្នាំ 2023 អ្នកផ្តល់សេវា IHSS ទាំងអស់ ដែលមិនរស់នៅជាមួយអ្នកទទួលជំនួយ ដែលបញ្ចូលពេលវេលាធ្វើការ តម្រូវឲ្យពិនិត្យចូល និងពិនិត្យចេញនៅពេលចាប់ផ្តើម និងចុងបញ្ចប់ថ្ងៃធ្វើការ ឌីជីថល។ ព័ត៌មានដែលសេវាកម្មត្រូវ បានផ្តល់ឲ្យ ។ អ្នកផ្តល់សេវានឹងអាចពិនិត្យចូលនិងពិនិត្យចេញដោយប្រើកម្មវិធីទូរស័ព្ទដៃសម្រាប់ IHSS EVV (IHSS EVV Mobile App), រឺប្រើធាតុចលនេវាកម្មអេឡិចត្រូនិច (ESP), ឬ ប្រើវិធីនីតិវិធីត្រួតពេលវេលាធ្វើការតាមទូរស័ព្ទ (TTS) ។

ទាញយក "IHSS EVV Mobile App" សម្រាប់កម្មវិធីទូរស័ព្ទដៃនៅលើ App Store សម្រាប់ឧបករណ៍ Apple ឬ Google Play Store សម្រាប់ឧបករណ៍ Android ។ ស្កេនកូដ QR ខាងក្រោមនៅលើឧបករណ៍ចល័តរបស់អ្នកដើម្បីដំឡើង។


[IHSS EVV Mobile App](#)    
 [Apple App Store,](#)    
 [Google Play Store](#)




# របៀបពិនិត្យចូលនៅលើកម្មវិធីទូរស័ព្ទដៃសម្រាប់ IHSS EVV:

នៅពេលអ្នកបើកកម្មវិធីទូរស័ព្ទដៃ ជាលើកដំបូង វានឹងបង្ហាញការបង្រៀនអំពីកម្មវិធីនេះ។ នៅពេលដែលការបង្រៀននេះត្រូវបានបញ្ចប់ សូមជ្រើសរើសចូល 'Login' នៅជ្រុងខាងស្តាំខាងលើនៃអេក្រង់ ដែលនឹងនាំអ្នកទៅកាន់អេក្រង់ចូល Login ទៅក្នុងកម្មវិធី IHSS EVV សម្រាប់ ESP ។

1. ចូល Log in ដោយប្រើឈ្មោះ អ្នកប្រើប្រាស់ និងលេខកូដសម្ងាត់ ESP របស់អ្នក។
2. នៅលើអេក្រង់ សូមស្វាគមន៍! សូមចុច ការពិនិត្យចូល។



3. បន្ត ដើម្បីបើកទីតាំងរបស់អ្នកឲ្យមានដំណើរការ បន្ទាប់មក ចុច 'អនុញ្ញាត' ដើម្បីកត់ត្រាទីតាំងរបស់អ្នកនៅពេលអ្នកពិនិត្យចូល។




អនុញ្ញាតឲ្យតែម្តងគត់/មានតែលើកនេះទេ: កម្មវិធីទូរស័ព្ទដៃសម្រាប់ IHSS EVV នឹងចាប់យកទីតាំងតូមិសាស្ត្ររបស់អ្នក តែម្តងប៉ុណ្ណោះ។ អ្នកនឹងត្រូវបានជម្រុញឲ្យ 'អនុញ្ញាត' ម្តងទៀតប្រសិនបើ អ្នកចូលប្រើកម្មវិធីឡើងវិញ។

អនុញ្ញាតខណៈពេលកំពុងប្រើប្រាស់កម្មវិធី/ខណៈពេលកំពុងប្រើប្រាស់កម្មវិធី: កម្មវិធីទូរស័ព្ទដៃសម្រាប់ IHSS EVV នឹងចាប់យកទីតាំងតូមិសាស្ត្ររបស់អ្នកបាន តែនៅពេលដែលអ្នកប្រើកម្មវិធី App ដើម្បីការពិនិត្យចូល ឬការពិនិត្យចេញប៉ុណ្ណោះ។


មិនអនុញ្ញាត/បដិសេធ: កម្មវិធីទូរស័ព្ទដៃសម្រាប់ IHSS EVV នឹងមិនអាចចាប់យកទីតាំងតូមិសាស្ត្ររបស់អ្នកបានទេ ហើយអ្នកនឹងមិនអាចបន្តដំណើរការ ការ ពិនិត្យចូល/ការពិនិត្យចេញបានទេ។

ចំណាំ: បើអ្នកបិទការចែករំលែកទីតាំងរបស់អ្នកជាមួយកម្មវិធី សូមបើក 'ការរៀបចំកំណត់' ទាញចុះដើម្បីជ្រើសរើសកម្មវិធី 'IHSS EVV Mobile App' បន្ទាប់មកចុច 'ទឹកភ្លើង' និងចុងក្រោយ 'ពេលកំពុងប្រើកម្មវិធី App' ។

4. នៅលើអេក្រង់ការពិនិត្យចូល ជ្រើសរើសអ្នកទទួលជំនួយ ដែលអ្នកកំពុងពិនិត្យចូល។ ជ្រើសរើសទីតាំង: ផ្ទះ ឬសហគមន៍ ដែលជាកន្លែងអ្នកកំពុងចាប់ផ្តើមថ្ងៃធ្វើការរបស់អ្នក។ បន្ទាប់មក ជ្រើសរើស ការពិនិត្យចូល។



5. ជ្រើសរើស 'បាទ/ចាស' ដើម្បីបញ្ជាក់ការពិនិត្យចូលសម្រាប់អ្នកទទួលជំនួយដែលបានបង្ហាញ។
6. សូមអបអរសាទរ! អ្នកបានពិនិត្យចូលដោយជោគជ័យហើយ។



ការ ពិនិត្យចូល/ការពិនិត្យចេញបានទេ ។ នៅលើអេក្រង់ការបញ្ជាក់ការពិនិត្យចូល ប្រសិនបើអ្នកកំពុងចាប់ផ្តើមថ្ងៃធ្វើការរបស់អ្នកសំរាប់អ្នកទទួលជំនួយមួយម្នាក់ ក្នុងពេលតែមួយ សូមជ្រើសរើសការពិនិត្យចូល សំរាប់អ្នកទទួលជំនួយមួយផ្សេងទៀត និង ធ្វើជំហានទី 4 - 5 ម្តងទៀត។ បើមិនដូច្នោះទេ សូមត្រឡប់ ទៅទីពឹងដើមវិញ។